



# ការធានារ៉ាប់រងចំពោះការធ្វើតេស្តរកមេរោគ COVID-19 សម្រាប់ពលរដ្ឋដែល មិនបានទិញការធានារ៉ាប់រង ថ្ងៃទី 12 ខែឧសភា ឆ្នាំ 2020

## តើអ្វីជាការធានារ៉ាប់រងចំពោះការធ្វើតេស្តរកមេរោគ COVID-19?

ការធានារ៉ាប់រងចំពោះការធ្វើតេស្តរកមេរោគ COVID-19 គឺជាការផ្តល់ជូនការធានារ៉ាប់រងសម្រាប់ការធ្វើតេស្ត និងវិនិច្ឆ័យរកមេរោគសញ្ញា COVID-19 លើពលរដ្ឋដែលមិនបានទិញការធានារ៉ាប់រងសុខភាពផ្សេងទៀត ។ ការធានារ៉ាប់រងនេះ រួមមានការធ្វើតេស្តផ្ទាល់ ព្រមទាំងថ្លៃចំណាយលើការមកជួបពេទ្យ និងការវាយតម្លៃពាក់ព័ន្ធនឹងការធ្វើតេស្តនេះ ។ មេរោគ COVID-19 ជាជំងឺថ្មី គេហៅថា វីរុសកូរ៉ូណា ។ ការធានារ៉ាប់រងលើការធ្វើតេស្តរកមេរោគ COVID-19 មិនបានចេញការចំណាយលើការព្យាបាលជំងឺ COVID-19 ទេ ។

## បើខ្ញុំមិនមែនមានការធានារ៉ាប់រងសុខភាព តើថ្លៃធ្វើតេស្តរកមេរោគ COVID-19 ស្ថិតក្រោមការធានារ៉ាប់រងដែរឬទេ?

មែនហើយ។ អ្នកអាចមានលក្ខណៈសម្បត្តិទទួលបានការធានារ៉ាប់រងលើថ្លៃចំណាយធ្វើតេស្តរកមេរោគ COVID-19 និងថ្លៃសេវាកម្មផ្សេងៗ ដែលពាក់ព័ន្ធនឹងការធ្វើតេស្តនេះ ។ បើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កម្មវិធី MaineCare នឹងជាអ្នកចេញថ្លៃចំណាយលើសេវាកម្មទាំងអស់ ។ អ្នកមានលក្ខណៈសម្បត្តិអាចទទួលបានការធានារ៉ាប់រង បើ ៖

- អ្នកជាពលរដ្ឋរបស់រដ្ឋនៃរដ្ឋ Maine
- អ្នកជាពលរដ្ឋអាមេរិក អ្នកមានសញ្ជាតិអាមេរិក ឬជាជនអន្តោប្រវេសន៍ស្របច្បាប់ និង
- អ្នកមិនបានទិញការធានារ៉ាប់រងសុខភាព
  - o មិនមានសិទ្ធិទទួលបាន ឬមិនបានចុះឈ្មោះចូលជាសមាជិកកម្មវិធី MaineCare ឬ Cub Care
  - o មិនបានចុះឈ្មោះចូលជាសមាជិកកម្មវិធីថែទាំសុខភាពផ្សេងទៀត ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហព័ន្ធ ឬកម្មវិធី ៖ កម្មវិធី Medicare, TRICARE និងរដ្ឋបាលអតីតយុទ្ធជន (Veterans Administration) ព្រមទាំងផែនការថែទាំសុខភាពនិយោជិកសហព័ន្ធ ហើយ
  - o មិនបានចុះឈ្មោះនៅក្នុងគម្រោងសុខភាពជាក្រុម ឬការធានារ៉ាប់រងសុខភាពផ្សេងទៀត ។

ប្រាក់ចំណូល និងទ្រព្យសម្បត្តិរបស់អ្នក មិនត្រូវបានរាប់បញ្ចូលចំពោះការធ្វើតេស្តរកមេរោគ COVID-19 ឡើយ ។

អ្នកត្រូវបំពេញពាក្យសុំ និងងាយៗ ដើម្បីអាចទទួលបានការធានារ៉ាប់រងលើសេវាកម្មធ្វើតេស្តរកមេរោគ COVID-19 និងសេវាកម្មធ្វើរោគវិនិច្ឆ័យ។ នៅពេលអ្នកដាក់ពាក្យសុំការធានារ៉ាប់រងនេះ គឺអ្នកត្រូវបញ្ជាក់អះអាងដោយខ្លួនឯងថា អ្នកមិនមានការធានារ៉ាប់រងសុខភាពផ្សេងទៀតឡើយ ។

## ហេតុអ្វីបានជាខ្ញុំត្រូវដាក់ពាក្យសុំការធានារ៉ាប់រងលើសេវាកម្មធ្វើតេស្តរកមេរោគ COVID-19?

បើអ្នកធ្វើតេស្តរកមេរោគ COVID-19 ដោយមិនទទួលបានការធានារ៉ាប់រងមួយនេះ ឬការធានារ៉ាប់រងផ្សេងទៀត គឺអ្នកត្រូវចេញការចំណាយលើថ្លៃសេវាកម្មទាំងអស់នេះដោយខ្លួនឯង ។ បើអ្នកគិតថា អ្នកអាចនឹងមានមេរោគ COVID-19 នៅក្នុងខ្លួន ហើយអ្នកផ្តល់សេវាកម្មថែទាំសុខភាពរបស់អ្នក យល់ព្រមថា អ្នកត្រូវធ្វើតេស្តរកមេរោគនេះ ប្រការសំខាន់គឺអ្នកត្រូវធ្វើតាមការណែនាំនេះ ដើម្បីទទួលបានព័ត៌មានដែលអ្នកត្រូវការ ដើម្បីជួយការពារការឆ្លងដល់គ្រួសារ មិត្តភក្តិរបស់អ្នក ព្រមទាំងមនុស្សដទៃកុំឱ្យកើតជំងឺនេះ ។

**តើសេវាកម្មអ្វីខ្លះដែលស្ថិតក្រោមការធានារ៉ាប់រង?**

បើអ្នកមានសិទ្ធិទទួលបានការធានារ៉ាប់រង ការធ្វើតេស្តដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺ COVID-19 ត្រូវបានធានារ៉ាប់រង ហើយថ្លៃសេវាកម្មផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការធ្វើតេស្តនេះ ដូចជាការមកជួបពេទ្យ និងការវាយតម្លៃលទ្ធផលធ្វើតេស្ត ក៏ត្រូវបានធានារ៉ាប់រងដែរ ។ សូមទូរស័ព្ទមកជួបជាមួយនឹងអ្នកផ្តល់សេវាកម្មថែទាំសុខភាពរបស់អ្នក មុនមកជួបពេទ្យ ដោយសារពួកគេអាចវាយតម្លៃស្ថានភាពអ្នកតាមទូរស័ព្ទ ឬតាមវីដេអូ ដើម្បីអាចដឹងថាតើអ្នកគួរទៅទទួលការធ្វើតេស្តនិង/ឬ ត្រូវចុះមកជួបពេទ្យដោយផ្ទាល់ ។ ថ្លៃសេវាកម្មការប្រឹក្សាជំងឺតាមទូរស័ព្ទ ឬវីដេអូទាំងអស់នេះដែលហៅថា "telehealth" ក៏ស្ថិតក្រោមការធានារ៉ាប់រងដែរ ។ អ្នកមិនបាច់ចេញថ្លៃចំណាយចំពោះការធ្វើតេស្ត ឬថ្លៃចំណាយលើសេវាកម្មផ្សេងទៀតដែលពាក់ព័ន្ធឡើយ ។

**តើត្រូវធ្វើដូចម្តេច បើខ្ញុំត្រូវការការព្យាបាលជំងឺ COVID-19?**

អ្នកអាចដាក់ពាក្យសុំការធានារ៉ាប់រងសុខភាពពី **កម្មវិធី MaineCare** ។ ក្នុងនេះផងដែរ បើអ្នកបានបាត់បង់ការធានារ៉ាប់រងសុខភាពក្នុងពេលថ្មី ដោយសារការផ្លាស់ប្តូរនៃស្ថានភាពការងាររបស់អ្នក ក៏អ្នកអាចមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុដើម្បីទិញការធានារ៉ាប់រងសុខភាពតាមរយៈទីផ្សារធានារ៉ាប់រងសុខភាពសហព័ន្ធ ។ សូមចូលមកកាន់ [www.CoverME.gov](http://www.CoverME.gov) ដើម្បីរកមើលពីជម្រើសដែលមានសម្រាប់អ្នក ។

**តើត្រូវធ្វើដូចម្តេចបើខ្ញុំបានធ្វើតេស្តរកមេរោគ COVID-19 រួចរាល់ ហើយខ្ញុំត្រូវចេញថ្លៃចំណាយនេះ?**

ការធានារ៉ាប់រងលើថ្លៃសេវាកម្មពិនិត្យរកមេរោគ COVID-19 ចំពោះពលរដ្ឋដែលមិនបានទិញការធានារ៉ាប់រងសុខភាពមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 18 ខែមីនា ឆ្នាំ 2020 ។ អ្នកនៅតែអាចដាក់ពាក្យសុំការធានារ៉ាប់រងបានដែរ ដើម្បីចុងដឹងថា តើអ្នកមានសិទ្ធិទទួលបានការធានារ៉ាប់រងដែរឬទេ ។ អ្នកមានពេលរហូតដល់ទៅបីខែ គិតចាប់ពីកាលបរិច្ឆេទដែលអ្នកបានធ្វើតេស្ត ដើម្បីដាក់ពាក្យសុំការធានារ៉ាប់រង។ ឧទាហរណ៍ បើអ្នកបានធ្វើតេស្តនៅថ្ងៃទី 30 ខែមីនា ឆ្នាំ 2020 ក៏អ្នកមានពេលដាក់ពាក្យសុំការធានារ៉ាប់រងរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2020 ដើម្បីដាក់ស្នើពាក្យសុំ និងទទួលបានការធានារ៉ាប់រង ។ ជម្រើសការធានារ៉ាប់រងនេះ គឺមានផ្តល់ជូនរហូតដល់ថ្ងៃចុងក្រោយនៃការផ្តល់សេវាកម្មសុខភាពសាធារណៈ តែយើងខ្ញុំនឹងនៅបន្តដំណើរការពាក្យសុំ ក្រោយពេលដែលកាលបរិច្ឆេទប្រកាសអាសន្ននេះបានផ្តុកកំណត់ ។

បើអ្នកបានដាក់ពាក្យ ហើយមានសិទ្ធិទទួលបានការធានារ៉ាប់រង អ្នកត្រូវទាក់ទងអ្នកផ្តល់សេវាកម្មរបស់អ្នក ដើម្បីឲ្យពួកគេធ្វើក្រុយបត្របង់ប្រាក់ទៅកាន់ MaineCare សម្រាប់ការចំណាយលើសេវាកម្មពិនិត្យរកមេរោគ COVID-19 ហើយមិនត្រូវបន្តធ្វើក្រុយបត្រគិតថ្លៃពីអ្នកចំពោះថ្លៃធ្វើតេស្ត និងសេវាកម្មធ្វើរោគវិនិច្ឆ័យដែលអ្នកបានទទួលឡើយ។ បើបានបង់ប្រាក់ថ្លៃសេវាកម្មរួចរាល់ហើយ ក៏អ្នកត្រូវទៅប្រាក់នោះពីអ្នកផ្តល់សេវាកម្មមកវិញ ហើយប្រាប់ឲ្យពួកគេធ្វើក្រុយបត្រនោះទៅកាន់ MaineCare ដើម្បីបានទទួលប្រាក់ថ្លៃសេវាកម្មទាំងអស់នេះ ។

**តើត្រូវធ្វើដូចម្តេច បើខ្ញុំទទួលបានសេវាកម្មថែទាំសុខភាពផ្សេងទៀត នៅពេលដែលខ្ញុំកំពុងទទួលបានការធ្វើតេស្តរកមេរោគ COVID-19?**

បើអ្នកទទួលបានសេវាកម្មផ្សេងៗទៀតក្រៅពីសេវាកម្មពាក់ព័ន្ធនឹងការធ្វើតេស្ត និងការធ្វើរោគវិនិច្ឆ័យរកមេរោគ COVID-19 អ្នកផ្តល់សេវាកម្មថែទាំសុខភាពរបស់អ្នកអាចធ្វើក្រុយបត្រគិតថ្លៃសេវាកម្មទាំងនោះមកឲ្យអ្នកបាន។

**តើខ្ញុំអាចដាក់ពាក្យសុំការធានារ៉ាប់រងថ្លៃសេវាកម្មធ្វើតេស្តរកមេរោគ COVID-19 បានយ៉ាងដូចម្តេច?**

ការដាក់ពាក្យសុំការធានារ៉ាប់រងថ្លៃសេវាកម្មធ្វើតេស្តរកមេរោគ COVID-19 គឺមានភាពងាយស្រួល! អ្នកត្រូវបំពេញ**ពាក្យសុំមួយ**ទំព័រ ដែលមាននៅលើគេហទំព័ររបស់ការិយាល័យគ្រួសារឯករាជ្យ (OFI, Office for Family Independence) ។ ពាក្យសុំនេះអាចបំពេញជាលក្ខណៈអេឡិចត្រូនិក ឬអាចបោះពុម្ពយកមកបំពេញដោយដៃក៏បានដែរ។ អ្នកត្រូវបញ្ជូនពាក្យសុំនេះមកកាន់ MaineCare តាមអ៊ីមែល ប្រៃសណីយ៍ ឬតាមទូរសារក៏បាន ។ បើអ្នកមិនមានអ៊ីនធឺណិតប្រើទេ អ្នកអាចស្នើសុំអ្នកផ្តល់សេវាកម្មថែទាំសុខភាពអ្នកបោះពុម្ពមួយច្បាប់ឲ្យអ្នកបានដែរ ។ បើអ្នកចង់ដាក់ពាក្យសុំការធានារ៉ាប់រងសុខភាពពេញលេញពី MaineCare អ្នកត្រូវបំពេញទំព័រនៃពាក្យសុំ ដើម្បីដាក់បញ្ចូលព័ត៌មានអំពីប្រាក់ចំណូល និងទ្រព្យសម្បត្តិរបស់អ្នក ។

កម្មវិធីអតិថិជនសម្រាប់ការថែទាំសុខភាពក្នុងតម្លៃថោក (CAHC, Consumers for Affordable Health Care) មានផ្តល់ជូន តាមលេខទូរស័ព្ទ 1-800-965-7476 សម្រាប់ផ្តល់ចម្លើយ និងជួយអ្នកក្នុងដំណើរការដាក់ពាក្យសុំ។ នៅទីនេះ ពួកគេក៏អាច ជួយអ្នកឲ្យបានយល់ដឹងថា តើជម្រើសការធានារ៉ាប់រងសុខភាពនីមួយៗ ដែលអាចមានសម្រាប់អ្នក មានភាពខុសគ្នា ដូចម្តេច។

**តើខ្ញុំត្រូវធ្វើពាក្យសុំទៅទីណា?**

អ្នកអាចដាក់ស្នើពាក្យសុំការធានារ៉ាប់រងសុខភាពរបស់អ្នកតាមវិធីណាមួយខាងក្រោម។

**ប្រៃសណីយ៍** ៖ Office for Family Independence  
State of Maine - DHHS  
114 Corn Shop Lane  
Farmington, ME 04938

**អ៊ីមែល**៖ [farmington.dhhs@maine.gov](mailto:farmington.dhhs@maine.gov)

**ទូរស័ព្ទ** ៖ 1-207-778-8429

**តើខ្ញុំអាចដឹងបានដោយរបៀបណាថាពាក្យសុំរបស់ខ្ញុំបានទទួលការអនុម័ត?**

បើគេរកឃើញថា អ្នកមានសិទ្ធិទទួលបានការធានារ៉ាប់រងសេវាកម្មធ្វើតេស្តរកមេរោគ COVID-19 និងថ្លៃចំណាយលើសេវាកម្ម ផ្សេងៗដែលពាក់ព័ន្ធ គឺអ្នកនឹងទទួលបានលិខិតជូនដំណឹងបញ្ជាក់ថា ពាក្យសុំរបស់អ្នកបានទទួលការអនុម័ត ហើយប្រាប់អ្នកថា ឈ្មោះរបស់អ្នកបានចុះក្នុងប្រភេទការធានារ៉ាប់រង Maine Rx ។ Maine Rx គឺជាកម្មវិធី ជំនួយតាមវេជ្ជបញ្ជាមានស្រាប់ ដើម្បីជួយចេញថ្លៃចំណាយឱសថតាមវេជ្ជបញ្ជា ហើយយើងខ្ញុំយល់ព្រម ចុះឈ្មោះពលរដ្ឋដែលមិនមានការធានារ៉ាប់រងសុខភាព ចូលក្នុងគ្រមនេះ ដោយសារវាមានភាពងាយស្រួលក្នុងផ្តល់ជូនការ ធានារ៉ាប់រងបានលឿន។ ពេលឈ្មោះរបស់អ្នកត្រូវបានចុះក្នុងកម្មវិធីនេះហើយ អ្នកក៏នឹងទទួលបានការ បញ្ជូនតម្លៃចំពោះថ្លៃថ្នាំដែលទិញតាមវេជ្ជបញ្ជាផងដែរ ពេលអ្នកប្រើប័ណ្ណ Maine Rx របស់អ្នក។ បើអ្នកបំពេញពាក្យសុំទាំងពីរទំព័រ យើងខ្ញុំនឹងពិនិត្យឡើងវិញនូវការធានារ៉ាប់រងសុខភាពពីកម្មវិធី MaineCare រួចហើយ យើងខ្ញុំនឹងផ្តល់ដំណឹងដល់អ្នកអំពីសេចក្តីសម្រេច។ បើពាក្យសុំរបស់អ្នកត្រូវទទួលបានការអនុម័ត លិខិតជូនដំណឹង នឹងប្រាប់អ្នកពីពេលវេលាចាប់ផ្តើមការធានារ៉ាប់រងសុខភាពពីកម្មវិធី MaineCare ដែលអ្នកត្រូវទទួលបាន។ បើអ្នកមិនអាច ទទួលបានការធានារ៉ាប់រងសុខភាពពីកម្មវិធី MaineCare លិខិតជូនដំណឹងនឹងប្រាប់អ្នកពីមូលហេតុនៃការបដិសេធ។

**បើមានសំណួរ តើខ្ញុំត្រូវទូរស័ព្ទទៅជួបនរណា?**

បើអ្នកមានសំណួរអំពីការដាក់ពាក្យសុំការធានារ៉ាប់រងលើថ្លៃចំណាយសេវាកម្មធ្វើតេស្តរកមេរោគ COVID-19 សូមទាក់ ទងមកកាន់ការិយាល័យគ្រួសារឯករាជ្យ (OFI, Office for Family Independence) តាមទូរស័ព្ទលេខ 1-855-797-4357 ។ ចំពោះអ្នកប្រើ TTY សូមចុចមកលេខ 711 ។

បើអ្នកមានសំណួរអំពី ប្រភេទសេវាកម្មសិក្សាគ្រោមការធានារ៉ាប់រង សូមហៅទូរស័ព្ទមកកាន់ផ្នែកសេវាកម្មអតិថិជនរបស់កម្មវិធី MaineCare (MaineCare Member Services) តាមលេខ 1-800-977-6740 ។ ចំពោះអ្នកប្រើ TTY សូមចុចមកលេខ 711 ។